


ចូរយើងធ្វើការរួមគ្នាដើម្បីរក្សាសហគមន៍របស់យើងឱ្យមានសុវត្ថិភាព

រួមជាមួយគ្នា យើងអាចជួយពន្លឺតការឆ្លងរាលដាលនៃ COVID-19 និងការពារសហគមន៍របស់យើង។



ពាក់ម៉ាស់ នៅកន្លែងដែលមានមនុស្សកកកុញ



នៅឱ្យឆ្ងាយចម្ងាយ 1.5 ម៉ែត្រ ពីមនុស្សផ្សេងទៀត។



លាងដៃរបស់អ្នក ជាប្រចាំ



គ្របមាត់របស់អ្នក នៅពេលក្អក និងកណ្តាស់



រក្សាឱ្យមានបច្ចុប្បន្នភាពជាមួយនឹងការចាក់វ៉ាក់សាំង COVID-19 ដែលបានណែនាំសម្រាប់អាយុ និងសេចក្តីត្រូវការសុខភាពរបស់អ្នក



ស្នាក់នៅផ្ទះ នៅពេលអ្នកមានអារម្មណ៍ឈឺ



សម្រាប់ព័ត៌មានបន្ថែម សូមហៅទូរសព្ទទៅ National Coronavirus Helpline (ខ្សែទូរសព្ទជំនួយពីសាក្សីណាថ្នាក់ជាតិ) តាមលេខ 1800 020 080។ ចុចជម្រើសទី 8 សម្រាប់សេវាបកប្រែផ្ទាល់មាត់ដោយឥតគិតថ្លៃ។

health.gov.au/covid19-translated